

"គម្រោងអនាគតភ្នំស្វាយ"

ទទួលបាន
ប្រាក់រៀងរាល់
៣ឆ្នាំម្តង

កើតមានគ្រោះថ្នាក់ទទួលបានជំនួយ
មានសុវត្ថិភាពប្រៀបដូចជាការសង្ស័យ

ការការពារ
អាយុជីវិត





កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង។

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខាន ក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាល កំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភ ធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះ (60 ថ្ងៃ) ដល់កាលកំណត់ បណ្ណសន្យារ៉ាប់រង នឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេល អនុគ្រោះ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុង ពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើការទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងក្នុង
អំឡុងពេលដែលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

ចាប់ផ្តើមពីពេលដែលបណ្ណសន្យារ៉ាប់រងគម្រប់ខួប៦ឆ្នាំ រាល់គម្រប់ខួប៣ឆ្នាំម្តង នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ
ថែទាំសុខភាព ១ដងដែលស្មើនឹង ១០% នៃអតិបរមាសំណងធានារ៉ាប់រង ប៉ុន្តែចំនួនទឹកប្រាក់ឧបត្ថម្ភថែទាំសុខ
ភាពដែលត្រូវទទួលបានក្រោយគឺ ស្មើនឹងចំនួន១០០% នៃអតិបរមាសំណងធានារ៉ាប់រង។

អត្ថប្រយោជន៍ធានារ៉ាប់រង

1. ប្រាក់ឧបត្ថម្ភថែទាំសុខភាព

ចាប់ផ្តើមពីពេលដែលបណ្ណសន្យារ៉ាប់រងគម្រប់ឧបឆ្នាំ រាល់គម្រប់ឧប៣ឆ្នាំម្តង នឹងទទួលបាននូវប្រាក់ឧបត្ថម្ភថែទាំសុខភាព ១ដង ដែលស្មើនឹង ១០% នៃអតិបរមាសំណងធានារ៉ាប់រង ប៉ុន្តែចំនួនទឹកប្រាក់ឧបត្ថម្ភថែទាំសុខភាពដែលត្រូវទទួលបានក្រោយគឺ ស្មើនឹង ចំនួន១០០% នៃអតិបរមាសំណងធានារ៉ាប់រង។

2. សំណងធានារ៉ាប់រងមរណភាពនិងពិការភាពជាអចិន្ត្រៃយ៍ដោយជំងឺ

១០០% នៃអតិបរមាសំណងធានារ៉ាប់រងនឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ ដោយសារជំងឺ ប៉ុន្តែលើកលែងចំពោះករណីទទួលមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយសារជំងឺមុនពេលដែលបណ្ណសន្យារ៉ាប់រង គ្រប់១៨០ថ្ងៃ។

3. សំណងធានារ៉ាប់រងមរណភាពនិងពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

៣០០% នៃអតិបរមាសំណងធានារ៉ាប់រងនឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ជាយថាហេតុ។

រូបភាពបកស្រាយអំពីផលិតផល



យើងខ្ញុំសូមណែនាំឲ្យលោកអ្នកជ្រើសរើស “ធានារ៉ាប់រងបន្ថែមសម្រាប់ជំងឺធ្ងន់ធ្ងរ” និងផលិតផល “ធានារ៉ាប់រងបន្ថែមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយ គ្រោះថ្នាក់ជាយថាហេតុ” ដើម្បីទទួលបាននូវការធានាកាន់តែទូលំទូលាយ។

ឧទាហរណ៍




អ្នកស្រីវ៉ាង អាយុ៣២ឆ្នាំ/រៀបការ/គណនេយ្យករជំនាញ

គាត់បានជ្រើសរើសនូវ “គម្រោងអនាគតភ្នំស្វាយ” ដែលមានអតិបរមាសំណងធានារ៉ាប់រង \$10000 រយៈពេលធានារ៉ាប់រង 21ឆ្នាំ រយៈពេលបង់បុព្វលាភ 18ឆ្នាំ បុព្វលាភប្រចាំខែ \$67.43

គាត់បាននិយាយថា៖ ខ្ញុំចូលចិត្តធានារ៉ាប់រងនេះដោយសារតែការធានារបស់ផលិតផលនេះមានភាពទូលំទូលាយ ក្រៅពីសំណងធានារ៉ាប់រងមរណភាព និងពិការភាពជាអចិន្ត្រៃយ៍ទូទៅ ព្រមទាំងមានសំណងធានារ៉ាប់រងមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ជាយថាហេតុរឹតតែច្រើនដែលស្មើនឹង ៣០០% នៃអតិបរមាសំណងធានារ៉ាប់រង។ ដែលរឹតតែធ្វើឲ្យខ្ញុំចូលចិត្តនោះគឺ ចាប់ផ្តើមពីឆ្នាំទី៦ឡើងទៅ រាល់៣ឆ្នាំម្តង នឹងទទួលបានប្រាក់ឧបត្ថម្ភថែទាំសុខភាពមួយចំនួន ហើយនៅពេលដែលរយៈពេលធានារ៉ាប់រងដល់កាលកំណត់ នឹងទទួលបានប្រាក់ឧបត្ថម្ភថែទាំសុខភាពមួយចំនួនធំ។ ម្យ៉ាងវិញទៀតការបង់បុព្វលាភផ្អែកតាមលទ្ធភាពសេដ្ឋកិច្ចរបស់អតិថិជន មានជម្រើសជាច្រើនសម្រាប់ធ្វើការជ្រើសរើស។ អាចនិយាយបានថាផលិតផលនេះ ពិតជាសក្តិសមសម្រាប់អ្នកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារធ្វើការងារ ប្រសិនបើកើតមានគ្រោះថ្នាក់ទទួលបានជំនួយ មានសុវត្ថិភាពប្រៀបដូចជាការសន្សំ សុទ្ធតែទទួលបានអត្ថប្រយោជន៍។

ករណីផ្តល់សំណង



ករណីមិនធានា

- ប្រសិនបើនៅពេលអ្នកស្នើសុំធានារ៉ាប់រងដាក់ពាក្យស្នើសុំ មិនជូនដំណឹងពិតដល់ក្រុមហ៊ុន មានការលាក់បាំងអំពីស្ថានភាពសុខភាព ដែលមានសភាពមិនល្អ ឬការងារដែលមានហានិភ័យខ្ពស់របស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានទំនួលខុសត្រូវ ទៅលើវិសាលភាពនៃការធានាក្នុងប្រការនៃ ខ និង លក្ខខណ្ឌក្នុងកិច្ចសន្យានេះឡើយ ប៉ុន្តែក្រុមហ៊ុននឹងមានទំនួលខុសត្រូវផ្តល់ជូននូវប្រាក់ឧបត្ថម្ភថែទាំសុខភាព។
- ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចសងសំណងធានារ៉ាប់រងក្នុងប្រការនៃ ខ និងលក្ខខណ្ឌក្នុងកិច្ចសន្យានេះឡើយ ប្រសិនបើមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាកើតឡើងដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម ប៉ុន្តែក្រុមហ៊ុននឹងមានទំនួលខុសត្រូវផ្តល់ជូននូវប្រាក់ឧបត្ថម្ភថែទាំសុខភាព៖
 - អ្នកស្នើសុំធានារ៉ាប់រងមានចេតនាធ្វើឃាត ឬបង្ករបួសទៅលើអ្នកត្រូវបានធានារ៉ាប់រង
 - អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការរាយការណ៍ ការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀន និងអ្នកត្រូវបានធានារ៉ាប់រងបង្ករបួសលើខ្លួនឯងដោយចេតនា
 - អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការជ្រមុជទឹក ការលោតធ័រត្រយោង ការឡើងភ្នំ ការផ្សងព្រេង ការសម្តែងបច្ចេកទេសពិសេស ការប្រណាំងរថយន្ត
 - អ្នកត្រូវបានធានារ៉ាប់រងបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ ឬបើកបរយានយន្តដោយគ្មានការចុះបញ្ជីត្រឹមត្រូវដែលបានកំណត់ដោយច្បាប់
 - ការពិនិត្យមុន និងក្រោយមានផ្ទៃពោះ ការមានផ្ទៃពោះ (រួមមានកូនក្រៅស្បូន) ការរលូតកូន (រួមទាំងការរំលូតកូន) ការសម្រាលកូន (រួមទាំងការសម្រាលកូនដោយរកាត់) ការពន្យារកំណើត ការរកាត់មិនឲ្យមានកូន ការព្យាបាលឲ្យមានកូន និងដំងើផ្សេងទៀតដែលវិវឌ្ឍន៍ចេញពីដំងើខាងលើនេះរបស់អ្នកត្រូវបានធានារ៉ាប់រង
 - អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវឧប្បត្តិហេតុខាងរេជ្ជសាស្ត្រ ដោយសារការរកាត់កែសម្ផស្ស ឬការរកាត់ផ្សេងៗ
 - សង្គ្រាម ការប៉ះទង្គិចផ្នែកយោធា ការបះបោរឬការបះបោរប្រដាប់អាវុធ ការផ្ទុះនុយក្លេអ៊ែរ វិទ្យុសកម្មនុយក្លេអ៊ែរ ឬការចម្លងរោគពី នុយក្លេអ៊ែរដែលបណ្តាលឲ្យមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា។

ចំណាំ៖

ខ្ញុំមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



 023-989-218 / 098-989-218

 service@gc-life.com.kh  www.gc-life.com.kh



វ៉ែនឆាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ